

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ
សម្រាប់រយៈពេលបីខែ បញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ដែលភ្ជាប់មកជាមួយ គឺជាការប្រែសម្រួលជាភាសាខ្មែរ ពីរបាយការណ៍ជាភាសាអង់គ្លេស។ ក្នុងករណីមានភាពមិនស្របគ្នារវាងភាសាទាំងពីរ ឯកសារអង់គ្លេស ត្រូវបានយកជាគោល។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

មាតិកា

ទំព័រ

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

១

របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ

២

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ

៣ - ៤

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ

៥

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ

៦

របាយការណ៍លំហូរសាច់ប្រាក់បង្រួញ

៧ - ៨

កំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ

៩ - ២២


រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាភិបាល

តាមយោបល់របស់ក្រុមប្រឹក្សាភិបាល របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និង ចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់រយៈពេលបីខែ ដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ផងដែរ ថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”) បានរៀបចំឡើងត្រឹមត្រូវគ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អនុលោមតាម ស្តង់ដាគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល ។

ចុះហត្ថលេខាជំនួសក្រុមប្រឹក្សាភិបាល ៖


ឡុង នារ៉ូ
អគ្គនាយក


ប៉ុលី ប៉ុលី
អគ្គនាយករងទទួលបន្ទុកហិរញ្ញកិច្ច


ឯក សុខចាន់
ប្រធានក្រុមប្រឹក្សាភិបាល

ថ្ងៃច័ន្ទ ៤ កើត ខែអាសាឍ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី ១៤ ខែកក្កដា ឆ្នាំ២០២៥

**របាយការណ៍នៃការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុសង្ខេបបណ្តោះអាសន្ន
ជូនចំពោះភាគហ៊ុនិករបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)
(លេខ Co. ០៨៣៩ Et/២០១២)**

សេចក្តីផ្តើម

យើងខ្ញុំបានធ្វើការត្រួតពិនិត្យរបាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញដែលបានភ្ជាប់មកជាមួយរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (“រ.ទ.ស.ភ”) នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ព្រមទាំងរបាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបង្រួញ របាយការណ៍បម្រែបម្រួលមូលធនបង្រួញ និងរបាយការណ៍លំហូរសាច់ប្រាក់បង្រួញ សម្រាប់រយៈពេលបីខែដែលបានបញ្ចប់ និងកំណត់សម្គាល់ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ (ត្រូវបានគេស្គាល់ ផងដែរថាជា “ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ”)។ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ ជាអ្នកទទួលខុសត្រូវក្នុងការរៀបចំ និងបង្ហាញនូវព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ។ ទំនួលខុសត្រូវរបស់យើងខ្ញុំ គឺធ្វើការសន្និដ្ឋានទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញដោយផ្អែកលើការត្រួតពិនិត្យរបស់យើងខ្ញុំ។

វិសាលភាពនៃការត្រួតពិនិត្យ

យើងខ្ញុំបានធ្វើការត្រួតពិនិត្យ ដោយអនុលោមតាម ស្តង់ដារអន្តរជាតិលើកិច្ចព្រមព្រៀងការត្រួតពិនិត្យលេខ ២៤១០ ស្តីពី ការត្រួតពិនិត្យព័ត៌មានហិរញ្ញវត្ថុចន្លោះពេល ដែលធ្វើឡើងដោយសវនករឯករាជ្យរបស់ក្រុមហ៊ុន។ ការត្រួតពិនិត្យលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេល រួមមានការចោទសួរឬគ្រឿងដែលទទួលខុសត្រូវលើកិច្ចការហិរញ្ញវត្ថុ និងគណនេយ្យ ព្រមទាំងការអនុវត្តនូវការវិភាគ និងនីតិវិធីក្នុងការត្រួតពិនិត្យផ្សេងៗ។ ការត្រួតពិនិត្យមានវិសាលភាពតិចជាងការធ្វើសវនកម្ម ដោយអនុលោមទៅតាមស្តង់ដារសវនកម្មអន្តរជាតិនៃកម្ពុជា ហើយជាលទ្ធផលមិនអាចឱ្យយើងខ្ញុំផ្តល់អំណះអំណាងថាយើងខ្ញុំ បានដឹងនូវរាល់បញ្ហាសំខាន់ៗដែលអាចនឹងកំណត់បានក្នុងពេលធ្វើសវនកម្ម។ ដូច្នេះយើងខ្ញុំមិនបញ្ចេញមតិយោបល់សវនកម្មនោះទេ។

សេចក្តីសន្និដ្ឋាន

យោងតាមការត្រួតពិនិត្យរបស់យើងខ្ញុំ មិនមានបញ្ហាណាមួយដែលធ្វើអោយយើងខ្ញុំជឿជាក់ថា ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញរបស់សម្ព័ន្ធ និងក្រុមហ៊ុនដែលបានភ្ជាប់មកជាមួយនេះ មិនបានរៀបចំឡើងត្រឹមត្រូវ គ្រប់ទិដ្ឋភាពជាសារវន្តទាំងអស់ អនុលោមតាមស្តង់ដារគណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនោះទេ។

 
ប៊ី ឌី អូ (ខេមបូឌា) លីមីតធីត

ថ្ងៃចន្ទ ៤ រោច ខែអាសាធ ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៩
រាជធានីភ្នំពេញ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៤

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបច្ចេកទេស
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
ទ្រព្យសកម្ម			
ទ្រព្យសកម្មរយៈពេលវែង			
ទ្រព្យសម្បត្តិ រោងចក្រ និង បរិក្ខារ	៤	២.៩៣៦.០៤៨.៨១៨	២.៩៣៩.៦៦៤.៤២៦
ទ្រព្យអរូបី		៩.០២៦.៨៤២	៩.០៨០.៥០៧
		<u>២.៩៤៥.០៧៥.៦៦០</u>	<u>២.៩៤៨.៧៤៤.៩៣៣</u>
ទ្រព្យសកម្មរយៈពេលខ្លី			
សន្និធិ		១១៥.៤៥៣.៣៤៩	១៤៤.២៣៥.៧៧០
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		១១០.១០៣.៧២៤	២៧.៥៣៧.៩២៧
កិច្ចសន្យាទ្រព្យសកម្ម	១០	២៦.៤៣៧.៤២៤	៣៧.៥៨៦.១៩០
ឥណទានផ្តល់ឱ្យបុគ្គលិក		៣.៧០៦.៥៨១	៣.៨៩៤.៥៨៩
ការវិនិយោគរយៈពេលខ្លី	៥	៩៥.២៨៣.០៧៥	៩៤.៩៦១.៣៦០
ទ្រព្យសកម្មពន្ធដារ		៧.៧៨៧.៩៧៣	៣.៧៩៧.៨៤៦
សមតុល្យសាច់ប្រាក់ និងធនាគារ		១៨.៦៨៩.៩០០	១៨.៤០៦.៦៦៦
		<u>៣៧៧.៤៦២.០២៦</u>	<u>៣៣០.៤២០.៣៤៨</u>
ទ្រព្យសកម្មសរុប		<u>៣.៣២២.៥៣៧.៦៨៦</u>	<u>៣.២៧៩.១៦៥.២៨១</u>
មូលធន និងបំណុល			
មូលធន			
ដើមទុន		៦២០.៧៥៩.១០៧	៦២០.៧៥៩.១០៧
ទុនបម្រុង	៦	៧១៣.២៣៦.១៥៧	៧១៣.២៣៦.១៥៧
ចំណេញរក្សាទុក		៥៥.៩២៩.៣៤៤	៣១.០៧៧.៣៤៩
មូលធនសរុប		<u>១.៣៨៩.៩២៤.៦០៨</u>	<u>១.៣៦៥.០៧២.៦១៣</u>

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្ម ៣១ ធ្នូ ២០២៤ ពាន់រៀល
បំណុល			
បំណុលរយៈពេលវែង			
ប្រាក់កម្ចី	៧	៤៤៤.៦៣៣.៤៣១	៤៤៣.៧២៧.០៩៩
ជំនួយធនាគារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ	៨	៧២.១២៣.៤៨៤	៧២.៦២៥.៩៦១
បំណុលធនាគារ		១០៦.០១២.៩៥៩	១០៥.១៤៦.៨៦១
គណនីត្រូវបង់ផ្សេងៗ	៩	៩០.៣៦៩.៦៩៧	៨៨.៩៩០.៥៦៦
		<u>៧១៣.១៣៩.៥៧១</u>	<u>៧១០.៤៩០.៤៨៧</u>
បំណុលរយៈពេលខ្លី			
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ	៩	២០៧.៧៥៦.៣៦១	២១៣.២២៤.២២៥
ប្រាក់កម្ចី	៧	១.០០៨.៤១៥.៦៨៤	៩៨៦.៨៩២.២៨៣
កិច្ចសន្យាបំណុល	១០	៣.៣០១.៤៦២	៣.៥២៥.៦៧៣
		<u>១.២១៧.៥៧៣.៤០៧</u>	<u>១.២០៣.៦៤២.១៨១</u>
បំណុលសរុប		<u>១.៩៣០.៧១៣.០៧៨</u>	<u>១.៩១៤.១៣២.៦៦៨</u>
មូលធន និងបំណុលសរុប		<u>៣.៣២២.៥៣៧.៦៨៦</u>	<u>៣.២៧៩.១៦៥.២៨១</u>

របាយការណ៍ស្ថានភាពហិរញ្ញវត្ថុបង្រួញ គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម
សម្រាប់រយៈពេលបីខែបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
		៣១ មីនា ២០២៥ ^(១) ពាន់រៀល	៣១ មីនា ២០២៤ ^(២) ពាន់រៀល
ចំណូល៖			
ចំណូលពីការលក់	១១	៧៥.៩៦២.៥១៧	៩៤.៦៦៣.២៥២
កម្រៃពីការសាងសង់		៣.០៩៣.៤០១	២.១៩៤.៨២៧
ចំណេញពីការបកប្រែរូបិយប័ណ្ណបរទេស - សុទ្ធ		៣.៣៧០	១.០៥០.៦៧០
ចំណូលផ្សេងៗ		៣.៥៦៦.៩៥៣	៨.៩០២.៧៦៤
		<u>៨២.៦២៦.២៤១</u>	<u>១០៦.៨១១.៥១៣</u>
ចំណាយ៖			
ចំណាយរំលស់ទ្រព្យសកម្មរូបី និងទ្រព្យអរូបី		(១៥.១១០.៨៨៨)	(១៤.៧៦៥.០៣១)
ចំណាយថ្លៃឆ្នើង		(១១.២៩៧.៤២៣)	(១២.៤០៩.០១៨)
ចំណាយប្រាក់បៀវត្ស ប្រាក់ឈ្នួល និងចំណាយពាក់ព័ន្ធផ្សេងៗ		(១៩.៤៤៥.៤៨៧)	(១៩.៨៤៦.៤៥៤)
ចំណាយវត្ថុធាតុដើមសម្រាប់ផលិតទឹកស្អាត		(៣.៩២៣.៧០៥)	(៤.២៤៤.៩៩៧)
ចំណាយវត្ថុធាតុដើមសម្រាប់តភ្ជាប់បណ្តាញទៅតាមគេហដ្ឋាន		(១.៤៣៤.២២១)	(១.៣៩០.២០៧)
ចំណាយជួសជុល និងថែទាំ		(៣.០៦៥.៣៩៧)	(៣.៨២០.៦៣៩)
ចំណាយសេវាសាងសង់		(២.៤៩៦.២២៦)	(១.៨២៦.៣៦២)
ការប្រែត្រលប់នៃការថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក		-	២៦០.៨៧៤
ចំណាយប្រតិបត្តិការផ្សេងៗ		(១.៧៤៨.៦៨៦)	(៣.៥៥១.៦៦៩)
		<u>(៥៨.៥២២.០៣៣)</u>	<u>(៦១.៥៩៣.៥០៣)</u>
ចំណេញប្រតិបត្តិការ		២៤.១០៤.២០៨	៤៥.២១៨.០១០
ចំណូលហិរញ្ញវត្ថុ	១២	៩.៦៣៣.៨៨៧	១៩.៤៤៤.៩៥៤
ចំណាយហិរញ្ញវត្ថុ	១២	(៦.២៧៦.២៤៦)	(១.៨៤១.៦២៥)
ចំណេញមុនបង់ពន្ធលើប្រាក់ចំណេញ		២៧.៤៦១.៨៤៩	៦២.៨២១.៣៣៩
ចំណាយពន្ធ	១៣	(២.៦០៩.៨៥៤)	(១០.៧២៨.៩១០)
ចំណេញក្នុងការិយបរិច្ឆេទ		២៤.៨៥១.៩៩៥	៥២.០៩២.៤២៩
ចំណូលពេញលេញផ្សេងៗសរុបបន្ទាប់ពីគិតពន្ធច		-	-
ចំណូលពេញលេញសរុបក្នុងការិយបរិច្ឆេទ		២៤.៨៥១.៩៩៥	៥២.០៩២.៤២៩
ចំណេញក្នុងមួយភាគហ៊ុនដែលជាកម្មសិទ្ធិរបស់ភាគហ៊ុនិក៖			
ក្នុងមួយភាគហ៊ុនគោល (រៀល)	១៤	២៨៥,៧៤	៥៩៨,៩៥
ក្នុងមួយភាគហ៊ុនថយចុះ (រៀល)	១៤	២៨៥,៧៤	៥៩៨,៩៥

កំណត់សម្គាល់៖

(១) របាយការណ៍ចំណេញ ឬខាត និងចំណូលពេញលេញផ្សេងៗបន្ថែម ត្រូវបានរៀបចំឡើងវិញដោយយកចិត្តទុកដាក់លើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

(២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍បម្រែបម្រួលមូលធនបង្រួញ
សម្រាប់រយៈពេលបីខែបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

	កំណត់ សម្គាល់	ដើមទុន ពាន់រៀល	ទុនបម្រុង ពាន់រៀល	ចំណេញរក្សាទុក ពាន់រៀល	សរុប ពាន់រៀល
មិនបានធ្វើសវនកម្ម					
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៣១.០៧៧.៣៤៩	១.៣៦៤.០៧២.៦១៣
ចំណេញក្នុងការិយបរិច្ឆេទ តំណាងឱ្យចំណូល ពេញលេញសរុប		-	-	២៤.៨៥១.៩៩៥	២៤.៨៥១.៩៩៥
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ ^(១)		៦២០.៧៥៩.១០៧	៧១៣.២៣៦.១៥៧	៥៥.៩២៩.៣៤៤	១.៣៨៩.៩៥៤.៦០៨
មិនបានធ្វើសវនកម្ម					
សមតុល្យនាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤		៦២០.៧៥៩.១០៧	៦៤៧.១៤៨.៧៨២	១២៦.៦០៩.៥៨២	១.៣៩៤.៥១៧.៤៧១
ចំណេញក្នុងការិយបរិច្ឆេទ តំណាងឱ្យចំណូល ពេញលេញសរុប		-	-	៥២.០៩២.៤២៩	៥២.០៩២.៤២៩
ប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន					
ការផ្ទេរទៅទុនបម្រុង	៦	-	១២២.០៤៣.៦២០	(១២២.០៤៣.៦២០)	-
ភាគលាភ		-	-	(៤.៥៦៥.៩៦២)	(៤.៥៦៥.៩៦២)
សរុបប្រតិបត្តិការជាមួយម្ចាស់ភាគហ៊ុន		-	១២២.០៤៣.៦២០	(១២៦.៦០៩.៥៨២)	(៤.៥៦៥.៩៦២)
សមតុល្យនាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ^(២)		៦២០.៧៥៩.១០៧	៧៦៩.១៩២.៤០២	៥២.០៩២.៤២៩	១.៤៤២.០៤៣.៩៣៨

កំណត់សម្គាល់៖

(១) របាយការណ៍បម្រែបម្រួលមូលធនបង្រួញ ត្រូវបានរៀបចំឡើងវិញដោយយកចិត្តទុកដាក់លើរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។

(២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់ប្រចាំឆ្នាំ
សម្រាប់រយៈពេលបីខែបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

		មិនបានធ្វើសវនកម្ម	
	កំណត់	សម្រាប់រយៈពេលបីខែ	
	សម្គាល់	៣១ មីនា ២០២៥ ^(១)	៣១ មីនា ២០២៤ ^(២)
		ពាន់រៀល	ពាន់រៀល
លំហូរសាច់ប្រាក់ពីសកម្មភាពប្រតិបត្តិការ			
ចំណេញមុនបង់ពន្ធ		២៧.៤៦១.៨៤៩	៦២.៨២១.៣៣៩
និយ័តកម្ម៖			
រំលស់ទ្រព្យអរូបី		២៩៣.៣៣២	៤២១.៥៧៣
រំលស់ជំនួយពន្យារពីរឆ្នាំកំណត់ និងជំនួយផ្សេងៗ	៨	(៥០២.៤៧៧)	(៥០២.៤៧៧)
រំលស់ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	១៤.៨១៧.៥៥៦	១៤.៣៤៣.៤៦០
ចំណូលហិរញ្ញវត្ថុ	១២	(៩.៦៣៣.៨៨៧)	(១៩.៤៤៤.៩៥៤)
ចំណាយហិរញ្ញវត្ថុ	១២	៦.២៧៦.២៤៦	១.៨៤១.៦២៥
ការលុបចេញពីបញ្ជីនៃទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ	៤	៣១១.៦២៤	២៨៤.៣០៧
ការប្រែប្រួលនៃការថយចុះតម្លៃលើឥណទានផ្តល់ឱ្យបុគ្គលិក		-	(២៦០.៨៧៤)
ចំណូលប្រតិបត្តិការមុនបម្រែបម្រួលដើមទុនបង្វិល		៣៩.០២៤.២៤៣	៥៩.៥០៣.៩៩៨
បម្រែបម្រួលដើមទុនបង្វិល៖			
សន្និធិ		២៨.៧៨២.៤២១	២៨.០៥៨.៧៣៨
គណនីអតិថិជនពាណិជ្ជកម្ម និងគណនីត្រូវទទួលផ្សេងៗ		(៨២.២៨៨.៣១១)	(២០.០៤៥.៥៥៩)
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីត្រូវបង់ផ្សេងៗ		៣៩.០៤២.០១៨	១១.៦៣៩.៧១២
កិច្ចសន្យាទ្រព្យសកម្ម		១១.១៤៨.៧៦៦	(១១.០៩៥.៣៣៨)
កិច្ចសន្យាបំណុល		(២២៤.២១១)	១.៣២៤.៧៣០
សាច់ប្រាក់បានមកពីប្រតិបត្តិការ		៣៥.៤៨៤.៩២៦	៦៩.៣៨៦.២៨១
ពន្ធលើប្រាក់ចំណូលបានបង់		(៥.៧៣៣.៨៨៣)	(២០.១១៥.៤១២)
សាច់ប្រាក់សុទ្ធបានមកពីសកម្មភាពប្រតិបត្តិការ		២៩.៧៥១.០៤៣	៤៩.២៧០.៨៦៩

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

របាយការណ៍លំហូរសាច់ប្រាក់បង្រួញ
សម្រាប់រយៈពេលបីខែបញ្ចប់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (ត)

	កំណត់ សម្គាល់	មិនបានធ្វើសវកម្ម សម្រាប់រយៈពេលបីខែ	
		៣១ មីនា ២០២៥ ^(១)	៣១ មីនា ២០២៤ ^(២)
		ពាន់រៀល	ពាន់រៀល
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពវិនិយោគ			
ការទិញទ្រព្យសម្បត្តិ រោងចក្រ និងវិក្ការ	៤	(៥៤.០៧៤.៦៨៩)	(៨៩.២៩៨.៥៩៥)
ការទិញទ្រព្យអរូបី		(២៣៩.៦៦៧)	-
ការប្រាក់បានទទួល		៨៣០.១១៥	១.៩៨៩.១១៥
(ការដាក់ប្រាក់)/ការដកប្រាក់នៃការវិនិយោគរយៈពេលខ្លី		(៣២១.៧១៥)	៥.២៩០.១៩០
		<u>(៥៣.៨០៥.៩៥៦)</u>	<u>(៨២.០១៩.២៩០)</u>
លំហូរសាច់ប្រាក់សុទ្ធពីសកម្មភាពហិរញ្ញប្បទាន			
ភាគលាភបានបង់		-	១២៩
សាច់ប្រាក់បានមកពីប្រាក់កម្ចី		៤១.៤៨៣.៥៥០	៤៤.៦៥៧.០៨៤
ការប្រាក់បានបង់		(១.៦៨០.៩៦១)	(១.៧៣៩.៩៣៣)
ការបង់សងប្រាក់កម្ចី		(១៥.៦៥២.៤៥០)	(១០.៩១៨.៨៧៣)
ប្រាក់ទទួលបានពីការទូទាត់ឥណទានផ្តល់ឱ្យបុគ្គលិក		១៨៨.០០៨	-
		<u>២៤.៣៣៨.១៤៧</u>	<u>៣១.៩៩៨.៤០៧</u>
កំណើន/(កំហុយ)សាច់ប្រាក់ និងសាច់ប្រាក់សមមូលសុទ្ធ		២៨៣.២៣៤	(៧៥០.០១៤)
សាច់ប្រាក់ និងសាច់ប្រាក់សមមូលនៅដើមការិយបរិច្ឆេទ		១៨.៤០៦.៦៦៦	១៥.៦៦០.២០០
		<u>១៨.៦៨៩.៩០០</u>	<u>១៤.៩១០.១៨៦</u>

កំណត់សម្គាល់៖

- (១) របាយការណ៍លំហូរសាច់ប្រាក់បង្រួញ គួរតែអានជាមួយនឹងរបាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ព្រមទាំងកំណត់សម្គាល់ពន្យល់ដែលបានភ្ជាប់ក្នុងរបាយការណ៍ហិរញ្ញវត្ថុចន្លោះពេលនេះ។
- (២) តួលេខដែលយកមកប្រៀបធៀបសម្រាប់ការិយបរិច្ឆេទបានត្រួតពិនិត្យឡើងវិញ ប៉ុន្តែមិនបានធ្វើសវនកម្មទេ។

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ
(ចុះបញ្ជីពាណិជ្ជកម្មនៅព្រះរាជាណាចក្រកម្ពុជា)

កំណត់សម្គាល់របាយការណ៍ហិរញ្ញវត្ថុ
ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥

១. ព័ត៌មានអំពី រ.ទ.ស.ភ

រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហៅកាត់ថា (‘‘រ.ទ.ស.ភ’’) ស្ថិតក្រោមការគ្រប់គ្រងផ្នែកបច្ចេកទេសរបស់ ក្រសួងឧស្សាហកម្មវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ (‘‘ក.ខ.វ.ប.ន’’) និងស្ថិតក្រោមការគ្រប់គ្រងផ្នែកហិរញ្ញវត្ថុ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (‘‘ក.ស.ហ.វ.’’) ហើយមានការិយាល័យកណ្តាលនៅរាជធានីភ្នំពេញ។ រ.ទ.ស.ភ ត្រូវបានទទួលស្គាល់ដោយក្រសួងពាណិជ្ជកម្មថាជាសហគ្រាសសាធារណៈដែលមានលក្ខណៈ សេដ្ឋកិច្ច និងមានលេខចុះបញ្ជី Co.០៨៣៩ Et/២០១២ ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០១២។

ការិយាល័យដែលបានចុះបញ្ជីរបស់ រ.ទ.ស.ភ គឺនៅអគារលេខ៤៥ ផ្លូវលេខ១០៦ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនេះ ត្រូវបានបង្ហាញជាប្រាក់រៀលដែលជាប្រភេទរូបិយវត្ថុដែល រ.ទ.ស.ភ កំពុងប្រើប្រាស់ផងដែរ។

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញ ត្រូវបានអនុម័តឱ្យចេញផ្សាយដោយក្រុមប្រឹក្សាភិបាល នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៥។

២. សកម្មភាពចម្បង

សកម្មភាពចម្បងរបស់ រ.ទ.ស.ភ គឺការផលិត និងការចែកចាយទឹកស្អាតសម្រាប់ការប្រើប្រាស់ទូទៅរបស់ សាធារណជននៅរាជធានីភ្នំពេញ និងតំបន់ក្បែរដែលមានក្រុងតាខ្មៅ ខេត្តត្បូងឃ្មុំ និងទំនប់ម្លេចក្នុងខេត្តកំពត ព្រមទាំងផ្តល់សេវាផ្សេងៗ។ កម្មវត្ថុអាជីវកម្មរបស់ រ.ទ.ស.ភ គឺ៖

- វិនិយោគ កសាង ពង្រីក ដំណើរការជួសជុល និងថែទាំមធ្យោបាយសម្រាប់ផលិត និងប្រព័ន្ធចែកចាយ ទឹកស្អាត
- គ្រប់គ្រងបរិក្ខារដើម្បីបង្កើនផលិតកម្ម និងសេវាកម្ម និងធានាគុណភាពទឹកស្អាត ឆ្លើយតបទៅនឹងតម្រូវ ការប្រើប្រាស់
- ដំណើរការអាជីវកម្ម សេវាកម្ម និងការកិច្ចពាក់ព័ន្ធផ្សេងៗទៀតដែលទាក់ទងនឹងការផ្គត់ផ្គង់ទឹកស្អាត ស្របតាមការសម្រេចរបស់ក្រុមប្រឹក្សាភិបាល និងអនុលោមតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា
- ធ្វើសហប្រតិបត្តិការលើផ្នែកបច្ចេកវិទ្យា ពាណិជ្ជកម្ម និងហិរញ្ញវត្ថុជាមួយដៃគូអភិវឌ្ឍន៍ក្នុងស្រុក និង ក្រៅប្រទេស ដើម្បីពង្រីក និងអភិវឌ្ឍន៍ រ.ទ.ស.ភ ទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និង
- ធានាឱ្យបាននូវចីរភាពដំណើរការផលិតកម្ម អាជីវកម្ម និងហិរញ្ញវត្ថុ ដោយផ្សារភ្ជាប់ជាមួយផល ប្រយោជន៍សាធារណៈ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ

ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល មិនត្រូវបានធ្វើសវនកម្ម និងត្រូវបានរៀបចំឡើងដោយអនុលោមទៅតាមស្តង់ដារ គណនេយ្យអន្តរជាតិកម្ពុជា លេខ ៣៤ ស្តីពី របាយការណ៍ហិរញ្ញវត្ថុចន្លោះពេល។ ព័ត៌មានហិរញ្ញវត្ថុចន្លោះពេល នេះគួរតែត្រូវបានអានផ្ទុំជាមួយនឹង របាយការណ៍ហិរញ្ញវត្ថុដែលបានធ្វើសវនកម្មសម្រាប់ការិយបរិច្ឆេទបញ្ចប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ និងកំណត់សម្គាល់ដែលបានភ្ជាប់មកជាមួយ។

៣. មូលដ្ឋាននៃការរៀបចំរបាយការណ៍ហិរញ្ញវត្ថុ (ត)

កំណត់សម្គាល់ពន្យល់ ផ្តល់ការពន្យល់ពីព្រឹត្តិការណ៍ និងប្រតិបត្តិការសំខាន់ៗសម្រាប់ការស្វែងយល់ពីបម្រែបម្រួលនៃស្ថានភាពហិរញ្ញវត្ថុ និងលទ្ធផលអាជីវកម្មរបស់ រ.ទ.ស.ក ចាប់ពីចុងការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

គោលនយោបាយគណនេយ្យ និងវិធីសាស្ត្រនៃការគណនាដែលបានអនុវត្ត គឺសមស្របទៅនឹងគោលការណ៍ និងវិធីសាស្ត្រដែលបានអនុវត្ត នៅក្នុងការធ្វើសវនកម្មទៅលើរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ការិយបរិច្ឆេទបញ្ចប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ លើកលែងតែការអនុវត្តនៃវិសោធនកម្ម ដូចខាងក្រោម៖

ថ្ងៃចូលជាធរមាន
១ មករា ២០២៥

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ

វិសោធនកម្មលើ ស.គ.អ.ក ២១ កង្វះលទ្ធភាពផ្លាស់ប្តូរ បានកែប្រែទៅជា៖

- បញ្ជាក់នៅពេលដែលរូបិយប័ណ្ណអាចប្តូរទៅជាប្រាក់ប័ណ្ណផ្សេងទៀត ហើយនៅពេលដែលវាមិនមែនរូបិយប័ណ្ណអាចផ្លាស់ប្តូរបាននៅពេលដែលអង្គភាពមួយអាចផ្លាស់ប្តូររូបិយប័ណ្ណនោះ ទៅជាប្រាក់ប័ណ្ណផ្សេងទៀតតាមរយៈទីផ្សារ ឬយន្តការផ្លាស់ប្តូរ ដែលបង្កើតសិទ្ធិ និងកាតព្វកិច្ចដែលអាចអនុវត្តបាន ដោយគ្មានការពន្យារពេលហួសហេតុនៅកាលបរិច្ឆេទវាស់វែង និងសម្រាប់គោលបំណងជាក់លាក់ រូបិយប័ណ្ណគឺមិនអាច ប្តូរទៅជាប្រាក់ប័ណ្ណផ្សេងទៀត ប្រសិនបើអង្គភាពណាមួយអាចទទួលបានត្រឹមតែចំនួនមិនសំខាន់រូបិយប័ណ្ណផ្សេងទៀត
- បញ្ជាក់អំពីរបៀប ដែលអង្គភាពកំណត់អត្រាប្តូរប្រាក់ដែលត្រូវអនុវត្តនៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន។ នៅពេលដែលរូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាននៅកាលបរិច្ឆេទវាស់វែងអង្គភាពមួយប៉ាន់ប្រមាណអត្រាប្តូរប្រាក់កន្លែងជាអត្រាដែលនឹងអនុវត្តចំពោះប្រតិបត្តិការ ដែលមានសណ្តាប់ធ្នាប់រវាងអ្នកចូលរួមទីផ្សារនៅកាលបរិច្ឆេទវាស់វែង ហើយដែលនឹងឆ្លុះបញ្ចាំងយ៉ាងស្មោះត្រង់ស្ថានភាពសេដ្ឋកិច្ចដែលកំពុងរីកចម្រើន និង
- ទាមទារឱ្យមានការលាតត្រដាងព័ត៌មានបន្ថែមនៅពេលដែលរូបិយប័ណ្ណមិនអាចប្តូរបាន។ ពេលណា រូបិយប័ណ្ណមិនអាចផ្លាស់ប្តូរបាន អង្គភាពត្រូវលាតត្រដាងព័ត៌មានដែលអាចឱ្យអ្នកប្រើប្រាស់របាយការណ៍ហិរញ្ញវត្ថុដើម្បីវាយតម្លៃថា ការខ្វះខាតនៃការផ្លាស់ប្តូររូបិយប័ណ្ណប៉ះពាល់ដល់យ៉ាងណាវិញនឹងមានផលប៉ះពាល់លទ្ធផលហិរញ្ញវត្ថុ ស្ថានភាពហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់។

វិសោធនកម្មនេះមិនមានផលប៉ះពាល់ទៅលើព័ត៌មានហិរញ្ញវត្ថុចន្លោះពេលបង្រួញនៃ រ.ទ.ស.ក ទេ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ខាងក្រោមនេះ គឺជាវិសោធនកម្ម និងស្តង់ដាគណនេយ្យ ដែលបានចេញផ្សាយរួច ប៉ុន្តែ រ.ទ.ស.ភ ពុំទាន់បានអនុវត្តមុន៖

	ថ្ងៃចូលជាធរមាន
វិសោធនកម្មលើ ស.វ.ហ.អ.ក ៧ និង ស.វ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែង ឧបករណ៍ហិរញ្ញវត្ថុ	១ មករា ២០២៦
ការកែលម្អប្រព័ន្ធថវិកាស្តង់ដាគណនេយ្យ ស.វ.ហ.អ.ក - ភាគ១១	១ មករា ២០២៦
វិសោធនកម្មលើ ស.វ.ហ.អ.ក ៩ និង ស.វ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពល អគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ	១ មករា ២០២៦
ស.វ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ	១ មករា ២០២៧
ស.វ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដោយគ្មានការទទួលខុសត្រូវសាធារណៈ៖ ការ លាតត្រដាង	១ មករា ២០២៧
វិសោធនកម្មលើ ស.វ.ហ.អ.ក ១០ និង ស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ សកម្មរវាងវិនិយោគិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន	ពន្យារ

រ.ទ.ស.ភ កំពុងស្ថិតក្នុងដំណើរការធ្វើការវាយតម្លៃលើផលប៉ះពាល់ចម្បងពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យទាំងនេះ ដូច្នេះហើយក្រុមប្រឹក្សាភិបាលមិនទាន់មានជំហរក្នុងការសន្និដ្ឋានអំពីផលប៉ះពាល់ចម្បងលើលទ្ធផល និងស្ថានភាពហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖

វិសោធនកម្មលើ ស.វ.ហ.អ.ក ៧ និង ស.វ.ហ.អ.ក ៩ ចំណាត់ថ្នាក់ និងការវាស់វែងឧបករណ៍ហិរញ្ញវត្ថុ

វិសោធនកម្មបញ្ជាក់ពី៖

- តម្រូវការទាក់ទងនឹងកាលបរិច្ឆេទនៃការទទួលស្គាល់ និងការមិនទទួលស្គាល់ទ្រព្យសកម្មហិរញ្ញវត្ថុ និងបំណុលហិរញ្ញវត្ថុ ដោយមានករណីលើកលែងសម្រាប់ការមិនទទួលស្គាល់បំណុលហិរញ្ញវត្ថុដែលបានទូទាត់តាមរយៈការផ្ទេរអេឡិចត្រូនិក
- តម្រូវការសម្រាប់ការវាយតម្លៃលក្ខណៈលំហូរសាច់ប្រាក់តាមកិច្ចសន្យានៃទ្រព្យសកម្មហិរញ្ញវត្ថុ ដោយមានការណែនាំបន្ថែមលើការវាយតម្លៃនៃលក្ខណៈជាប់ពាក់ព័ន្ធ និង
- លក្ខណៈនៃប្រាក់កម្ចីដែលមិនមានជំនួយ និងឧបករណ៍ភ្ជាប់តាមកិច្ចសន្យា។

វិសោធនកម្មនេះក៏ណែនាំអំពីតម្រូវការបញ្ចេញព័ត៌មានបន្ថែម សម្រាប់ឧបករណ៍មូលធនដែលត្រូវបានចាត់ថ្នាក់ជា FVOCI និងសម្រាប់ឧបករណ៍ហិរញ្ញវត្ថុដែលមានលក្ខណៈពាក់ព័ន្ធ។

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យមានដូចខាងក្រោម៖

ការកែលម្អប្រចាំឆ្នាំលើស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក - ភាគ១១

ការកែលម្អប្រចាំឆ្នាំធ្វើវិសោធនកម្មលើស្តង់ដាដូចខាងក្រោម៖

- គណនេយ្យទប់ស្កាត់ហានិភ័យដោយការអនុវត្តលើកដំបូង (វិសោធនកម្មលើ ស.រ.ហ.អ.ក ១ ការអនុវត្តលើកដំបូងរបស់ស្តង់ដារបាយការណ៍ទាក់ទងនឹងហិរញ្ញវត្ថុអន្តរជាតិ)
- ការលាតត្រដាងពីភាពខុសគ្នាពន្យាររវាងតម្លៃសមស្រប និងតម្លៃប្រតិបត្តិការ (វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
- ចំណេញ ឬខាតលើការឈប់ទទួលស្គាល់ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៧)
- ការណែនាំ និងការលាតត្រដាងព័ត៌មានហានិភ័យឥណទាន វិសោធនកម្មលើការណែនាំសម្រាប់ការអនុវត្ត ស.រ.ហ.អ.ក ៧)
- ការឈប់ទទួលស្គាល់នៃបំណុលភតិសន្យា (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- តម្លៃប្រតិបត្តិការ (វិសោធនកម្មលើ ស.រ.ហ.អ.ក ៩)
- ការកំណត់ "ភ្នាក់ងារពិត" (វិសោធនកម្មលើ ស.រ.ហ.អ.ក ១០) និង
- វិធីសាស្ត្រថ្លៃដើម (វិសោធនកម្មលើ ស.គ.អ.ក ៧)។

វិសោធនកម្មលើ ស.រ.ហ.អ.ក ៩ និង ស.រ.ហ.អ.ក ៧ កិច្ចសន្យាដែលយោងទៅលើថាមពលអគ្គិសនីដែលពឹងផ្អែកលើធម្មជាតិ

វិសោធនកម្មរួមមាន៖

- ការបញ្ជាក់អំពីការអនុវត្តតម្រូវការ "ការប្រើប្រាស់ដោយខ្លួនឯង"
- ការអនុញ្ញាតឱ្យមានគណនេយ្យទប់ស្កាត់ហានិភ័យ ប្រសិនបើកិច្ចសន្យាទាំងនេះត្រូវបានប្រើជាឧបករណ៍ទប់ស្កាត់ហានិភ័យ និង

ការបន្ថែមតម្រូវការលាតត្រដាងថ្មី ដើម្បីឱ្យវិនិយោគិនយល់អំពីតម្លៃពន្ធនៃកិច្ចសន្យាទាំងនេះលើទទួលបានហិរញ្ញវត្ថុ និងលំហូរសាច់ប្រាក់របស់ក្រុមហ៊ុន

ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ

ស.រ.ហ.អ.ក ១៨ នឹងត្រូវជំនួស ស.គ.អ.ក ១ ការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ ដែលជាប្រភពចម្បងក្នុងការបង្ហាញរបាយការណ៍ហិរញ្ញវត្ថុស្របតាមតម្រូវការរបស់ស្តង់ដាគណនេយ្យអន្តរជាតិ។

ខាងក្រោមនេះ គឺជាសេចក្តីបង្ហាញនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖

- តម្រូវការតាមប្រភេទ និងសរុបរងនៅក្នុងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ធាតុនៃចំណូល និងចំណាយនឹងត្រូវបានចាត់ទុកជាប្រតិបត្តិការ ហិរញ្ញប្បទាន វិនិយោគ ពន្ធលើប្រាក់ចំណូល ឬ ប្រភេទប្រតិបត្តិការមិនបន្ត។ ការចាត់ថ្នាក់នេះនឹងអាស្រ័យលើការរួមបញ្ចូលគ្នានៃការវាយតម្លៃនៃសកម្មភាពអាជីវកម្មចម្បងរបស់អង្គភាព និងជម្រើសគោលនយោបាយគណនេយ្យមួយជាក់លាក់
- តម្រូវការសរុបរងរបាយការណ៍ប្រាក់ចំណេញ ឬខាត៖ ផ្អែកលើការអនុវត្តរបស់អង្គភាពនៃតម្រូវការចាត់ថ្នាក់ដូចបានរៀបរាប់ក្នុងលេខ ១ ហើយសរុបរងជាក់លាក់តម្រូវឱ្យបង្ហាញនៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ ដូចជាចំណេញប្រតិបត្តិការ។ ចំណេញប្រតិបត្តិការសរុបរងឥឡូវនេះត្រូវបានកំណត់នៅក្នុង ស.រ.ហ.អ.ក ១៨។
- ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំ៖ តម្រូវការពង្រីកសម្រាប់ការដាក់ស្លាក ការប្រមូលផ្តុំ និងការបំបែកការប្រមូលផ្តុំនៃព័ត៌មាននៅក្នុងរបាយការណ៍ហិរញ្ញវត្ថុ

៣. មូលដ្ឋាននៃការរៀបចំ (ត)

ផលប៉ះពាល់ដែលអាចកើតមានពីការអនុវត្តវិសោធនកម្ម និងស្តង់ដាគណនេយ្យ មានដូចខាងក្រោម៖ (ត)
ស.រ.ហ.អ.ក ១៨ ការបង្ហាញ និងការលាតត្រដាងរបាយការណ៍ហិរញ្ញវត្ថុ (ត)

- ខាងក្រោមនេះ គឺជាសេចក្តីបង្ហាញនៃការផ្លាស់ប្តូរដ៏សំខាន់បំផុតដែលណែនាំដោយ ស.រ.ហ.អ.ក ១៨៖ (ត)
- ការផ្លាស់ប្តូរវិសាលភាពតូចចង្អៀតចំពោះរបាយការណ៍លំហូរសាច់ប្រាក់៖ តម្រូវការកែសម្រួល របាយការណ៍លំហូរសាច់ប្រាក់នឹងត្រូវបានបង្ហាញ រួមទាំងចំណាត់ថ្នាក់នៃលំហូរសាច់ប្រាក់របស់ការប្រាក់ និងភាគលាភ
 - វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង៖ តម្រូវការសម្រាប់អង្គភាពជាក់លាក់ ដើម្បីរួមបញ្ចូល “វិធានការអនុវត្តដែលកំណត់ដោយគណៈគ្រប់គ្រង” (ឧទាហរណ៍៖ វិធានការអនុវត្តជំនួស “វិធានការមិនមែន GAAP” ក្នុងកំណត់សម្គាល់នៃរបាយការណ៍ហិរញ្ញវត្ថុ ជាមួយនឹងការបន្ស៊ីទៅនឹងសរុបរង អនុលោមតាម ស.រ.ហ.អ.ក ដែលនៅជិតបំផុត។ ឧទាហរណ៍ “ការកែតម្រូវនៃចំណេញ ឬខាត” បន្ស៊ីទៅនឹងប្រាក់ចំណេញ ឬខាត។

ស.រ.ហ.អ.ក ១៩ ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលគ្មានការទទួលខុសត្រូវសាធារណៈ៖ ការលាតត្រដាង

ស.រ.ហ.អ.ក ១៩ អនុញ្ញាតឱ្យក្រុមហ៊ុនបុត្រសម្ព័ន្ធដែលមានសិទ្ធិអនុវត្ត ស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ជាមួយនឹងការកាត់បន្ថយការលាតត្រដាង ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធអាចជ្រើសរើសដើម្បីអនុវត្ត ស.រ.ហ.អ.ក ១៩ នៅក្នុងរបាយការណ៍ហិរញ្ញវត្ថុរួម របាយការណ៍ហិរញ្ញវត្ថុដាច់ដោយឡែក ឬរបាយការណ៍ហិរញ្ញវត្ថុតែមួយដែលបានផ្តល់ឱ្យនៅកាលបរិច្ឆេទរបាយការណ៍៖

- វាមិនមានទទួលខុសត្រូវសាធារណៈទេ និង
- ក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរបាយការណ៍ហិរញ្ញវត្ថុរួម ដែលមានសម្រាប់ការប្រើប្រាស់ជាសាធារណៈក្រោមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ។

ក្រុមហ៊ុនបុត្រសម្ព័ន្ធដែលអនុវត្ត ស.រ.ហ.អ.ក ១៩ តម្រូវឱ្យបញ្ជាក់យ៉ាងច្បាស់នៅក្នុងសេចក្តីថ្លែងការណ៍ច្បាស់លាស់ និងមិនបានរក្សាទុករបស់ខ្លួនអំពីការអនុលោមតាមស្តង់ដាគណនេយ្យ ស.រ.ហ.អ.ក ដែលស.រ.ហ.អ.ក ១៩ ត្រូវបានអនុម័ត។

វិសោធនកម្មលើ ស.រ.ហ.អ.ក ១០ និងស.គ.អ.ក ២៨ ការលក់ ឬការចែកចាយនៃទ្រព្យ រវាងសហគ្រិន និងញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន

ការធ្វើវិសោធនកម្មនេះបញ្ជាក់ពីវិសាលភាពនៃការចំណេញ ឬខាតដែលត្រូវទទួលស្គាល់ នៅពេលដែលអង្គភាពលក់ ឬដាក់ទុនជាទ្រព្យសម្បត្តិទៅញាតិសម្ព័ន្ធ ឬក្រុមហ៊ុនរួមទុន។ នៅពេលប្រតិបត្តិការទាក់ទងទៅនឹងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់ទាំងស្រុង នៅពេលដែលប្រតិបត្តិការពាក់ព័ន្ធនឹងទ្រព្យសកម្មដែលមិនរួមចំណែកក្នុងអាជីវកម្ម ចំណេញ ឬខាតត្រូវបានទទួលស្គាល់តែចំពោះផលប្រយោជន៍របស់វិនិយោគិន ដែលមិនពាក់ព័ន្ធនឹងក្រុមហ៊ុនរួមទុន ឬញាតិសម្ព័ន្ធ។

៤. ទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ថ្លៃដើម		
សមតុល្យដើមគ្រា/ឆ្នាំ	៣.៦៥១.៤១៥.១០៥	៣.១៥២.៤២៥.៥២១
ការទិញបន្ថែម	៣៣.៧៧៦.៣០៨	៤៥៩.១៤៩.១២២
ការផ្ទេរ(ទៅ)/ពីសន្និធិ	(២២.២៦២.៧៣៦)	៤៤.៤៨៧.៣៧០
ការលុបចេញពីបញ្ជី	(៣១១.៦២៤)	(៤.៦៤៦.៩០៨)
	<u>៣.៦៦២.៦១៧.០៥៣</u>	<u>៣.៦៥១.៤១៥.១០៥</u>
រំលស់បង្ការ		
សមតុល្យដើមគ្រា/ឆ្នាំ	៧១១.៧៥០.៦៧៩	៦៥៧.៩២៣.៨០៧
រំលស់ក្នុងគ្រា/ឆ្នាំ	១៤.៨១៧.៥៥៦	៥៨.១០៧.៨៧៣
ការលុបចេញពីបញ្ជី	-	(៤.២៨១.០០១)
	<u>៧២៦.៥៦៨.២៣៥</u>	<u>៧១៧.៧៥០.៦៧៩</u>
តម្លៃយោង		
សមតុល្យចុងគ្រា/ឆ្នាំ	<u>២.៩៣៦.០៤៨.៨១៨</u>	<u>២.៩៣៣.៦៦៤.៤២៦</u>

ក្នុងអំឡុងពេលបរិច្ឆេទ ១.៩.ស.ក បានធ្វើការទិញទ្រព្យសម្បត្តិ រោងចក្រ និងបរិក្ខារ និងទូទាត់ជាសាច់ប្រាក់ដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ បញ្ចប់ថ្ងៃទី	
	៣១ មីនា ២០២៥ ពាន់រៀល	៣១ មីនា ២០២៤ ពាន់រៀល
ការទិញបន្ថែម	១១.៥១៣.៥៧២	៨៦.៣៣២.៦៤៩
តំហយគណនីផ្គត់ផ្គង់ និងប្រាក់ធានាប្រតិបត្តិការ	៤៣.០៩០.៧៥១	៥.៨០៤.២២៥
មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	(៥២៩.៦៣៤)	(២.៨៣៨.២៧៩)
	<u>៥៤.០៧៤.៦៨៩</u>	<u>៨៩.២៩៨.៥៩៥</u>

៥. ការវិនិយោគរយៈពេលខ្លី

ការវិនិយោគរយៈពេលខ្លី គឺជាប្រាក់បញ្ញើមានកាលកំណត់នៅគ្រឹះស្ថានហិរញ្ញវត្ថុសម្រាប់រយៈពេល ១២ខែ (២០២៤: ៩ខែ ទៅ១២ខែ) ហើយទទួលបានការប្រាក់ពី ៣,៥០% ទៅ ៥,២៥% (២០២៤: ៣,៥០% ទៅ ៥,២៥%) ក្នុងមួយឆ្នាំ។

ការវិនិយោគរយៈពេលខ្លីរួមមាន ប្រាក់បញ្ញើដែលមានទឹកប្រាក់ចំនួន ៩៥,២ពាន់លានរៀល (២០២៤: ៩៤,៩ពាន់លានរៀល) បង្កើតឡើងជាពិសេសសម្រាប់គោលបំណងនៃការទទួលបានការប្រាក់ និងសម្រាប់វិធានការប្រុងប្រយ័ត្ន និងសកម្មភាពប៉ាន់ស្មាន។

៦. ទុនបម្រុង

	ដើមទុន បម្រុង ពាន់រៀល	ទុនបម្រុង តាមច្បាប់ ពាន់រៀល	ទុនបម្រុង ទូទៅ ពាន់រៀល	ទុនបម្រុងសម្រាប់ ការអភិវឌ្ឍ ពាន់រៀល	សរុប ពាន់រៀល
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៥	១.៦៤៨.៤៣៥	៥០.៣២១.៤៤៤	៥០.៣២១.៤៤៤	៦១០.៩៤៤.៨៣៤	៧១៣.២៣២.១៥៧
ធ្វើពីចំណេញរក្សា ទុក	-	-	-	-	-
នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ (មិនបានធ្វើ សវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>៥០.៣២១.៤៤៤</u>	<u>៥០.៣២១.៤៤៤</u>	<u>៦១០.៩៤៤.៨៣៤</u>	<u>៧១៣.២៣២.១៥៧</u>
នាថ្ងៃទី១ ខែមករា ឆ្នាំ២០២៤ (កំណត់ឡើងវិញ)	១.៦៤៨.៤៣៥	៤៣.៩៩០.៩៦៥	៤៣.៩៩០.៩៦៥	៥០១.៥៦២.៣០១	៥៩១.១៩២.៦៦៦
ធ្វើពីចំណេញរក្សា ទុក	-	៦.៣៣០.៤៧៩	៦.៣៣០.៤៧៩	១០៩.៣៨២.៥៣៣	១២២.០៧៣.៤៩១
នាថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ (បានធ្វើសវនកម្ម)	<u>១.៦៤៨.៤៣៥</u>	<u>៥០.៣២១.៤៤៤</u>	<u>៥០.៣២១.៤៤៤</u>	<u>៦១០.៩៤៤.៨៣៤</u>	<u>៧១៣.២៣២.១៥៧</u>

យោងតាមលក្ខន្តិកៈរបស់ រ.ទ.ស.ក ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០១២ ត្រង់មាត្រា ៤៤ បានចែងថាប្រាក់
ចំណេញរបស់ រ.ទ.ស.ក បន្ទាប់ពីការកាត់កងនឹងការខាតយោងពីឆ្នាំមុន (ប្រសិនបើមាន) អាចត្រូវប្រើប្រាស់
ដូចខាងក្រោម៖

- សម្រាប់ប្រាក់រង្វាន់របស់គណៈគ្រប់គ្រង និងបុគ្គលិក
- សម្រាប់ទុនបម្រុងតាមច្បាប់ ៥%
- សម្រាប់ទុនបម្រុងទូទៅ ៥%
- សមតុល្យនៅសល់សម្រាប់ទុនបម្រុងសម្រាប់ការអភិវឌ្ឍ។

៧. ប្រាក់កម្ចី

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០៤ ពាន់រៀល
ប្រាក់កម្ចីរយៈពេលវែង		
ក.ស.ហ.វ - ទីភ្នាក់ងារសហប្រតិបត្តិការ អន្តរជាតិជប៉ុន (“JICA”)	២៨.៩៥១.៣៨២	២៧.៧៤៨.៩១០
ក.ស.ហ.វ - ធនាគារអភិវឌ្ឍន៍អាស៊ី (“ADB”)	២៥.០៩៨.៣១១	២៤.៨៣០.០២៩
ធនាគារវិនិយោគអឺរ៉ុប (“EIB”)	៣៩០.៥៨៣.៧៣៨	៣៩១.១៤៨.១៥៩
	<u>៤៤៤.៦៣៣.៤៣១</u>	<u>៤៤៣.៧២៧.០៩៩</u>

ប្រាក់កម្ចីរយៈពេលខ្លី		
ក.ស.ហ.វ - JICA	៦២១.៨៦៨	១.២៣៤.១៦៣
ក.ស.ហ.វ - ADB	១.០៧៧.៥៩៤	២.២៦៧.៩៩០
ទីភ្នាក់ងារអភិវឌ្ឍន៍បារាំង (“AFD”) - ឥណទានលេខ ១១២១ ០១ F	-	៨.៤២៥.៨៧៨
AFD - ឥណទានលេខ ១១៧៤ ០១ P	១៣៨.៥៣០.៩១៤	១៤៥.៦៦១.៤៥៣
AFD - ឥណទានលេខ ១១៧៦ ០១ S	៣៣៦.៩៥៩.៤៩៣	៣៣៧.១៩៨.៦៥៧
AFD - ឥណទានលេខ ១២៤៤ ០១ M	៤១០.៤៨៨.១៣០	៤១១.៩៨២.៨៥៨
AFD - ឥណទានលេខ ១២៧៣ ០១ P	១១០.៤២៣.៩២៧	៧២.០៤៣.៦៤៦
EIB	១០.៣១៣.៧៥៨	៨.០៧៧.៦៣៩
	<u>១.០០៨.៤១៥.៦៨៤</u>	<u>៩៨៦.៨៩២.២៨៣</u>
	<u>១.៤៥៣.០៤៩.១១៥</u>	<u>១.៤៣០.៦១៩.៣៨២</u>

កាលបរិច្ឆេទផុតកំណត់របស់ប្រាក់កម្ចីនេះមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
រយៈពេលខ្លី		
-ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ	<u>១.០០៨.៤១៥.៦៨៤</u>	<u>៩៨៦.៨៩២.២៨៣</u>
រយៈពេលវែង		
-ផុតកំណត់ក្នុងរយៈពេល ១ឆ្នាំ ទៅ ២ឆ្នាំ	១៥.៧៤១.៣៣៤	១៥.៧៤៣.៨៧៩
-ផុតកំណត់ក្នុងរយៈពេល ២ឆ្នាំ ទៅ ៥ឆ្នាំ	៦៥.៩៤៣.៣២៣	៦៥.៨៨០.២៨៣
-ផុតកំណត់ក្នុងរយៈពេល ៥ឆ្នាំ	៣៦២.៩៤៨.៧៧៤	៣៦២.១០២.៩៣៧
	<u>៤៤៤.៦៣៣.៤៣១</u>	<u>៤៤៣.៧២៧.០៩៩</u>
	<u>១.៤៥៣.០៤៩.១១៥</u>	<u>១.៤៣០.៦១៩.៣៨២</u>

៨. ជំនួយពន្យារពីរដ្ឋាភិបាល និងជំនួយផ្សេងៗ

	ជំនួយពីសហភាពអឺរ៉ុប ពាន់រៀល	ជំនួយពីរដ្ឋាភិបាល ពាន់រៀល	ជំនួយពី JICA ពាន់រៀល	ជំនួយផ្សេងៗ ពាន់រៀល	សរុប ពាន់រៀល
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៥	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
រំលស់	-	(៤៦៣.២៥១)	(៣៣.១២៧)	(៦.០៩៩)	(៥០២.៤៧៧)
សមតុល្យនាថ្ងៃទី៣១					
ខែមីនា ឆ្នាំ២០២៥	៥៤.៤៣៦.១៩៩	១២.១៨០.០៦៤	៣.៦៧២.៧៩៩	១.៨៣៤.៤២២	៧២.១២៣.៤៨៤
(មិនបានធ្វើសវនកម្ម)					
សមតុល្យនាថ្ងៃទី១					
ខែមករា ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១៤.៤៩៦.៣២១	៣.៨៣៨.៤៣៣	១.៣៩១.៧៩៣	៧៤.១៦២.៧៤៦
ការបន្ថែម	-	-	-	៤៧៣.១២៣	៤៧៣.១២៣
រំលស់	-	(១.៨៥៣.០០៦)	(១៣២.៥០៧)	(២៤.៣៩៥)	(២.០០៩.៩០៨)
សមតុល្យនាថ្ងៃទី៣១					
ខែធ្នូ ឆ្នាំ២០២៤	៥៤.៤៣៦.១៩៩	១២.៦៤៣.៣១៥	៣.៧០៥.៩២៦	១.៨៤០.៥២១	៧២.៦២៥.៩៦១
(បានធ្វើសវនកម្ម)					

៩. គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម និងគណនីអ្នកផ្គត់ផ្គង់ផ្សេងៗ

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលវែង		
ប្រាក់កក់ថ្លៃទឹកត្រូវបង្វិលសងវិញ	៩០.៣៦៩.៦៩៧	៨៨.៩៥០.៥៦៦
គណនីអ្នកផ្គត់ផ្គង់ពាណិជ្ជកម្ម - រយៈពេលខ្លី		
ភាគីទីបី	១១៣.៥៣៥.៧២៦	១២៦.១៥៧.៨១៤
គណនីអ្នកផ្គត់ផ្គង់ផ្សេងៗ - រយៈពេលខ្លី		
បង្គរប្រាក់លើកទឹកចិត្តបុគ្គលិក	១៥.២៣១.៤១៥	១១.៩៥០.៧៦៤
ទឹកប្រាក់ជំពាក់សាលារាជធានីភ្នំពេញ	៦៦.១១២.៤៥៩	៦៤.៦៤២.៧៦៨
ទឹកប្រាក់ជំពាក់ទៅបុគ្គលិក	៧២៧.៧៧២	៧៣១.៥១៦
ប្រាក់ធានាប្រតិបត្តិការ	៦៧.២៩២	៦៧.២៩២
ពន្ធត្រូវបង់ផ្សេងៗ	១៦៤.៥៣១	៧៥.១៨៤
គណនីត្រូវបង់ផ្សេងៗ	១១.៩១៧.៨២២	៩.៥៩៨.៨៨៧
	៩៤.២២១.២៩១	៨៧.០៦៦.៤១១
	២០៧.៧៥៧.០១៧	២១៣.២២៤.២២៥
	២៩៨.១២៦.៧១៤	៣០២.១៧៤.៧៩១

១០. កិច្ចសន្យាទ្រព្យសកម្ម និងចំណូល

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	បានធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
កិច្ចសន្យាទ្រព្យសកម្ម		
គណនីត្រូវទទួលពីសេវាសាងសង់	៤.៣២៩.៣៤៨	៤.៣៩៨.៥៦៤
ចំណូលបង្គរពីការលក់ទឹកស្អាត	២២.១០៨.០៧៦	៣៣.១៨៧.៦២៦
	<u>២៦.៤៣៧.៤២៤</u>	<u>៣៧.៥៨៦.១៩០</u>
កិច្ចសន្យាចំណូល		
ចំណូលពន្យារ	(៥.២៧៧)	(៥.២៧៨)
ចំណូលមិនទាន់ទទួលស្គាល់	(៣.២៩៦.១៨៥)	(៣.៥២០.៣៩៥)
	<u>(៣.៣០១.៤៦២)</u>	<u>(៣.៥២៥.៦៧៣)</u>

១១. ចំណូលពីការលក់

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
	៣១ មីនា ២០២៥ ពាន់រៀល	៣១ មីនា ២០២៤ ពាន់រៀល
ការលក់ទឹកស្អាត៖		
- អ្នកប្រើប្រាស់តាមផ្ទះ	២៦.៤១៩.៩៧៦	៣៥.១៩៥.៧៧៧
- អ្នកប្រើប្រាស់ជាលក្ខណៈអាជីវកម្ម	៣៨.៨៦៨.៨៧៦	៤៥.៣៨៦.៣២៣
- គ្រឹះស្ថានសាធារណៈ	៥.៧៨៧.៦១១	៦.៥៤១.៦៣៧
- អាជ្ញាធររដ្ឋស្វយ័តនានា	២៨៦.១៧៧	២៦៥.៥០៣
- អ្នកចែកចាយ	២.២២០.៤០០	៣.០០៤.៤១៨
បង្កត់ភាពខុសគ្នាលើប្រាក់ចំណូល ពីការលក់ទឹកស្អាត	១៨.០០០	២២.២២៤
- ដក៖ ការលុបចោលវិក្កយបត្រ	(២៦៦.៥៤៣)	(៧៥.៥៩៦)
	<u>៧៣.៣៣៤.៤៩៧</u>	<u>៩០.៣៤០.២៨៦</u>
ចំណូលបានពីការភ្ជាប់បណ្តាញទៅតាមផ្ទះ	១.១៦៨.៧១៧	៣.០០៦.៩១៥
ចំណូលការផ្លាស់ប្តូរនាឡិកាទឹក	១.៣៩០.៧១៨	១.២៧១.៥១៤
ការលក់គ្រឿងបន្លាស់ និងនាឡិកាទឹក	៦៨.៥៨៥	៤៤.៥៣៧
	<u>៧៥.៩៦២.៥១៧</u>	<u>៩៤.៦៦៣.២៤២</u>

១២. ចំណូល/(ចំណាយ)ហិរញ្ញវត្ថុ

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
	៣១ មីនា ២០២៥ ពាន់រៀល	៣១ មីនា ២០២៤ ពាន់រៀល
ចំណូលហិរញ្ញវត្ថុ៖		
- ចំណូលការប្រាក់ពីប្រាក់បញ្ញើនៅធនាគារ (ក)	១.១០៧.៦០១	១.៨៦០.៤១៧
- ចំណូលពីការប្តូររូបិយប័ណ្ណលើកម្ចី	៨.៥២៦.២៨៦	១៧.៥៨៤.៥៣៧
	<u>៩.៦៣៣.៨៨៧</u>	<u>១៩.៤៤៤.៩៥៤</u>
ចំណាយហិរញ្ញវត្ថុ៖		
- ចំណាយការប្រាក់លើប្រាក់កម្ចី (ខ)	(៥.២៩៧.៨៨១)	(៤.៦៧៩.៩០៤)
- ខាតសុទ្ធពីការប្តូររូបិយប័ណ្ណរបស់ប្រាក់កម្ចី	(១.៥០៧.៩៩៩)	-
- មូលធនកម្មការប្រាក់លើទ្រព្យសកម្មមានលក្ខណៈគ្រប់គ្រាន់	៥២៩.៦៣៤	២.៨៣៨.២៧៩
	<u>(៦.២៧៦.២៤៦)</u>	<u>(១.៨៤១.៦២៥)</u>
	<u>៣.៣៥៧.៦៤១</u>	<u>១៧.៦០៣.៣២៩</u>

- (ក) ចំណូលការប្រាក់ គឺជាចំណូលពីគណនីប្រាក់បញ្ញើសន្សំ និងប្រាក់បញ្ញើផ្សេងៗដែលនៅក្នុងធនាគារក្នុងស្រុកក្នុងគ្រា។
- (ខ) ចំណាយការប្រាក់ គឺជាចំណាយការប្រាក់ទៅលើប្រាក់កម្ចីពីទីភ្នាក់ងារអភិវឌ្ឍន៍បារាំង និងប្រាក់កម្ចីដែលទទួលបានបន្តពី ក.ស.ហ.វ ដែលត្រូវទទួលបានការឧបត្ថម្ភតាមរយៈកម្ចីដែលទទួលបានពី ADB EIB និង JICA។

១៣. ចំណាយពន្ធលើប្រាក់ចំណេញ

ផ្អែកលើច្បាប់ស្តីពីសារពើពន្ធរបស់ព្រះរាជាណាចក្រកម្ពុជា រ.ទ.ស.ភ មានកាតព្វកិច្ចក្នុងការបង់ពន្ធលើប្រាក់ចំណេញក្នុងអត្រា ២០% (២០២៤៖ ២០%) លើប្រាក់ចំណេញជាប់ពន្ធ ឬពន្ធអប្បបរមាក្នុងអត្រា ១% (២០២៤៖ ១%) នៃចំណូលសរុប មួយណាមានតម្លៃច្រើនជាង។ វាគឺជាចំណាយដែលត្រូវបង់ជូនទៅអាជ្ញាធរពន្ធដារ។ រ.ទ.ស.ភ មានបំណុលពន្ធលើប្រាក់ចំណេញលើសបំណុលពន្ធអប្បបរមា ដូច្នេះ រ.ទ.ស.ភ មិនមានកាតព្វកិច្ចបង់ពន្ធអប្បបរមាឡើយ។ ពន្ធដែលត្រូវបង់លុះត្រាតែ រ.ទ.ស.ភ ស្ថិតនៅក្នុងស្ថានភាពខាតបង់ពន្ធ។

១៤. ចំណេញក្នុងមួយភាគហ៊ុន

- (ក) ចំណេញក្នុងមួយភាគហ៊ុនជាគោល
- ចំណេញក្នុងមួយភាគហ៊ុនជាគោល ត្រូវបានគណនាដោយយកប្រាក់ចំណេញរបស់ភាគហ៊ុនិករបស់ រ.ទ.ស.ភ ចែកនឹងចំនួនភាគហ៊ុនមធ្យមដែលបានបោះផ្សាយក្នុង ការិយបរិច្ឆេទ។

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
ប្រាក់ចំណេញក្នុងមួយភាគហ៊ុនរបស់ភាគហ៊ុនិក	២៤.៨៥១.៩៩៥	៥២.០៩២.៤២៩
ចំនួនភាគហ៊ុនមធ្យមទម្ងន់	<u>៨៦.៩៧៣.១៦២</u>	<u>៨៦.៩៧៣.១៦២</u>
ចំណេញក្នុងមួយភាគហ៊ុនគោល (រៀល)	<u>២៨៥,៧៤</u>	<u>៥៩៨,៩៥</u>

១៤. ចំណេញក្នុងមួយភាគហ៊ុន (ត)

(ខ) ចំណេញក្នុងមួយភាគហ៊ុនថយចុះ

ចំណេញក្នុងមួយភាគហ៊ុនថយចុះ ត្រូវបានគណនាដោយកែប្រែចំនួនមធ្យមនៃភាគហ៊ុនធម្មតាដែលមាន ដោយសន្មតថាមានការផ្ទេរភាគហ៊ុនដែលមានសក្តានុពលទាំងអស់ទៅជាភាគហ៊ុនធម្មតា។

គិតត្រឹមដំណាច់ការិយបរិច្ឆេទនេះ រ.ទ.ស.ភ មិនមានភាគហ៊ុនដែលមានសក្តានុពលអាចផ្ទេរទៅជាភាគហ៊ុនធម្មតានោះទេ។ ដូចនេះចំណេញក្នុងមួយភាគហ៊ុនថយចុះ គឺមានតម្លៃស្មើនឹងចំណេញក្នុងមួយភាគហ៊ុនជាមូលដ្ឋាន។

១៥. ប្រតិបត្តិការសាគីពារកំរន្ធ

(ក) រ.ទ.ស.ភ មានប្រតិបត្តិការជាមួយនឹងសម្ព័ន្ធឯ្យាភិក្ខុក្នុងការិយបរិច្ឆេទនេះដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
ក្រុមហ៊ុនក្រោមការគ្រប់គ្រងតែមួយ		
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ		
ការប្រាក់ដែលបានបង់លើប្រាក់កម្ចី	៤.៧៦៨.២៤៧	៤.៦៧៩.៩០៤

(ខ) អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗ

អត្ថប្រយោជន៍គណៈគ្រប់គ្រងសំខាន់ៗសម្រាប់អំឡុងការិយបរិច្ឆេទមានដូចខាងក្រោម៖

	មិនបានធ្វើសវនកម្ម សម្រាប់រយៈពេលបីខែ	
	៣១ មីនា ២០២៥	៣១ មីនា ២០២៤
	ពាន់រៀល	ពាន់រៀល
ប្រាក់បៀវត្ស និងការចំណាយផ្សេងៗ	៦៣៥.៨៦២	៦១៦.៩១៤

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ

កម្មវត្ថុនៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ គឺដើម្បីបង្កើនប្រសិទ្ធភាពតម្លៃសម្រាប់ភាគហ៊ុនិក ហើយទន្ទឹមគ្នានេះក៏ដើម្បីកាត់បន្ថយសក្តានុពលនៃផលប៉ះពាល់មិនល្អ ដែលអាចកើតឡើងដោយសារការប្រែប្រួលនៃទីផ្សារហិរញ្ញវត្ថុ។

ក្រុមប្រឹក្សាភិបាលមានទំនួលខុសត្រូវលើការកំណត់កម្មវត្ថុនេះ និងគោលការណ៍មូលដ្ឋាននៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ។ ហេតុនេះគណៈគ្រប់គ្រងបង្កើត គោលការណ៍លម្អិតដូចជាកម្រិតសិទ្ធិអំណាច ត្រួតពិនិត្យការទទួលខុសត្រូវការកំណត់ និងវាស់វែងអត្តសញ្ញាណហានិភ័យ និងកំណត់ផលប៉ះពាល់ដោយអនុលោមតាមកម្មវត្ថុ និងគោលការណ៍មូលដ្ឋានដែលបានអនុម័តដោយក្រុមប្រឹក្សាភិបាល។

(ក) ហានិភ័យឥណទាន

ហានិភ័យឥណទាន គឺជាការខាតបង់ផ្នែកហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ ដោយសមភាគីមិនបានបំពេញកាតព្វកិច្ចដូចមានចែងក្នុងកិច្ចសន្យា។ រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានភាគច្រើនពីការលក់ជាឥណទាន។ តាមគោលការណ៍របស់ រ.ទ.ស.ភ ត្រូវត្រួតពិនិត្យជាប្រចាំទៅលើស្ថានភាពហិរញ្ញវត្ថុរបស់សមភាគី ដើម្បីធានាថា រ.ទ.ស.ភ ប្រឈមនឹងហានិភ័យឥណទានតិចបំផុត។

១៦. កម្មវត្ថុ និងគោលការណ៍នៃការគ្រប់គ្រងហានិភ័យហិរញ្ញវត្ថុ (ត)

(ក) ហានិភ័យឥណទាន (ត)

ហានិភ័យឥណទានដែល រ.ទ.ស.ភ ងាយរងផលប៉ះពាល់គឺ តាមរយៈគណនីអតិថិជនពាណិជ្ជកម្មពីអតិថិជន។ អាយុកាលឥណទានរបស់ រ.ទ.ស.ភ មានរយៈពេលមួយខែ ហើយ រ.ទ.ស.ភ ព្យាយាមធ្វើការគ្រប់គ្រងយ៉ាងដិតដល់ លើគណនីត្រូវទទួលដែលមិនទាន់ប្រមូល ដើម្បីកាត់បន្ថយហានិភ័យឥណទានឱ្យទាបបំផុត។ សមតុល្យដែលហួសកំណត់ត្រូវបានពិនិត្យឡើងវិញយ៉ាងទៀងទាត់ដោយគណៈគ្រប់គ្រង។

(ខ) ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់

ហានិភ័យសាច់ប្រាក់ងាយស្រួល និងលំហូរសាច់ប្រាក់កើតឡើងពីការគ្រប់គ្រងរបស់ រ.ទ.ស.ភ ទៅលើមូលធនបង្វិល។ វាគឺជាហានិភ័យមួយដែល រ.ទ.ស.ភ នឹងជួបប្រទះផលប៉ះពាល់ក្នុងការបំពេញនូវកាតព្វកិច្ចហិរញ្ញវត្ថុនៅពេលដែលដល់កាលកំណត់ត្រូវសង។

រ.ទ.ស.ភ គ្រប់គ្រងរយៈកាលកំណត់របស់បំណុលចាស់ៗលំហូរសាច់ប្រាក់ពីប្រតិបត្តិការ និងភាពមានស្រាប់នៃមូលនិធិយ៉ាងសកម្មដើម្បីធានាបាននូវរាល់តម្រូវការប្រតិបត្តិការវិនិយោគ និងហិរញ្ញប្បទាន។ នៅក្នុងយុទ្ធសាស្ត្រនៃការគ្រប់គ្រងហានិភ័យសាច់ប្រាក់ងាយស្រួល រ.ទ.ស.ភ ធ្វើការរក្សានូវកម្រិតសាច់ប្រាក់និងសាច់ប្រាក់សមមូល គ្រប់គ្រាន់សម្រាប់គាំទ្រដល់សកម្មភាពប្រតិបត្តិការរបស់ រ.ទ.ស.ភ។

(គ) ហានិភ័យអត្រាការប្រាក់

ហានិភ័យអត្រាការប្រាក់ គឺជាហានិភ័យដែលតម្លៃទីផ្សារ ឬលំហូរសាច់ប្រាក់នាពេលអនាគតនៃឧបករណ៍ហិរញ្ញវត្ថុរបស់ រ.ទ.ស.ភ អាចនឹងប្រែប្រួលដោយសារតែការប្រែប្រួលរបស់អត្រាការប្រាក់ ទីផ្សារ។

ការប្រឈមរបស់ រ.ទ.ស.ភ ទៅនឹងហានិភ័យអត្រាការប្រាក់ គឺទាក់ទងនឹងកម្ចី។ រ.ទ.ស.ភ គ្រប់គ្រងហានិភ័យអត្រាការប្រាក់របស់ខ្លួន ដោយត្រួតពិនិត្យយ៉ាងយកចិត្តទុកដាក់បំណុលទីផ្សារ ហើយសំខាន់ជាងនេះទៀត គឺរក្សាដោយប្រុងប្រយ័ត្នអោយបាននូវការលាយឡំគ្នានៃកម្ចីដែលមានអត្រាថេរ និងអត្រាប្រែប្រួល។ រ.ទ.ស.ភ ពុំបានប្រើប្រាស់ឧបករណ៍និស្សន្ទហិរញ្ញវត្ថុ ដើម្បីកាត់បន្ថយហានិភ័យរបស់ប្រាក់បំណុលដែលត្រូវសងនោះទេ។

១៧. ចំណាយជាប់កិច្ចសន្យា

នៅចុងបញ្ចប់នៃត្រីមាសហិរញ្ញវត្ថុបច្ចុប្បន្ននេះ រ.ទ.ស.ភ បានជាប់កិច្ចសន្យាក្នុងការចំណាយមូលធនទៅលើទ្រព្យសកម្មខាងក្រោម៖

	មិនបានធ្វើសវនកម្ម ៣១ មីនា ២០២៥ ពាន់រៀល	ធ្វើសវនកម្មរួច ៣១ ធ្នូ ២០២៤ ពាន់រៀល
ការសាងសង់រោងចក្រផលិតទឹកស្អាត	៣០២.០៤៤.៣៣២	២៨៣.០៥៧.៨៨១
សេវាផ្តល់ការប្រឹក្សាយោបល់	៣.៤៧៣.០៥២	២.៦៦៩.៧៩៤
ការទិញបំពង់ដែកស្វិត បរិក្ខារភ្ជាប់ និងបរិក្ខារផ្សេងៗ	១.០៨៣.៦៧៩	១.០៥៤.១៧៦
	<u>៣០៦.៦០១.០៦៣</u>	<u>២៨៦.៧៨១.៨៥១</u>

១៨. យថាភាពនៃពន្ធ

នៅក្នុងប្រទេសកម្ពុជា បទបញ្ញត្តិស្តីពីពន្ធដារ រួមមានអនុក្រឹត្យ ប្រកាស សារាចរណែនាំ និងសេចក្តីជូន ដំណឹងផ្សេងៗ ដែលជាញឹកញយតែងមានការកែតម្រូវតាមរយៈការធ្វើវិសោធនកម្មរបស់អគ្គនាយកដ្ឋានពន្ធដារ និង អាស្រ័យលើការបកស្រាយផ្សេងៗពីគ្នា។ ជាញឹកញាប់ការបកស្រាយអំពីច្បាប់ពន្ធដារមានភាពខុសគ្នាក្នុង ចំណោមភាគីពាក់ព័ន្ធ ហើយនេះអាចបណ្តាលឱ្យមានហានិភ័យពន្ធកើនឡើង។ ពន្ធគឺជាកម្មវត្ថុនៃការត្រួតពិនិត្យ និងការស៊ើបអង្កេតដោយអាជ្ញាធរមួយចំនួនដែលត្រូវបានអនុញ្ញាតដោយច្បាប់ កំណត់ការផាកពិន័យធ្ងន់ធ្ងរ ការ ផាកពិន័យ និងបន្ទុកការប្រាក់។ គណៈគ្រប់គ្រងជឿជាក់ថា ខ្លួនបានផ្តល់គ្រប់គ្រាន់សម្រាប់បំណុលពន្ធ ដោយផ្អែក លើការបកស្រាយរបស់បទបញ្ញត្តិនៃពន្ធ។

១៩ ព្រឹត្តិការណ៍សំខាន់ៗបន្ទាប់ពីបញ្ចប់រយៈពេលរាយការណ៍

- (ក) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលបានអនុម័តនូវការផ្ទេរប្រាក់ចំណេញរក្សាទុកទៅក្នុង ទុនបម្រុងចំនួន ៨០.៤៧៦.៨២១.៧៥០រៀល។
- (ក) នាថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាភិបាលរបស់ រ.ទ.ស.ភ បានស្នើឡើង ហើយភាគទុនិកបាន អនុម័តលើភាគលាភចំនួន ៣៥០រៀលក្នុងមួយហ៊ុន សម្រាប់ឆ្នាំហិរញ្ញវត្ថុដែលបានបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។ ភាគលាភសរុបបានប្រកាសមានចំនួន ៤.៥៦៦.០៩១.២៥០រៀល។ ការអនុម័តនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីការបញ្ចប់នៃរយៈពេលរាយការណ៍ និងឆ្លុះបញ្ចាំងពីការអនុវត្តហិរញ្ញវត្ថុ និងការ ប្តេជ្ញាចិត្តរបស់ រ.ទ.ស.ភ ចំពោះប្រាក់ចំណេញរបស់ម្ចាស់ហ៊ុន។
- (គ) នាថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ ក.ស.ហ.វ បានបង្កើនការរួមចំណែកដើមទុនរបស់ខ្លួនដល់ រ.ទ.ស.ភ តាមរយៈការផ្ទេរដីឡូត៍ចំនួនពីរកន្លែង។ ដីឡូត៍ទាំងនេះ ក្នុងគោលបំណងសាងសង់រោងចក្រផលិតទឹក ស្អាតនៅខេត្តកំពត និងរោងចក្រផលិតទឹកស្អាតបឹងធំក្នុងរាជធានីភ្នំពេញ។ តម្លៃសរុបនៃដីដែលបានផ្តល់ មានចំនួន ១.៣៨០.៩២៧.៣៥១.០០០រៀល។ ការបង្កើនដើមទុននេះធ្វើឡើងដោយគ្មានការបោះផ្សាយ បន្ថែមភាគហ៊ុននៅក្នុង រ.ទ.ស.ភ ទេ។

